

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រដ្ឋបាលជលផល

កម្មវិធីជំរុញកំណើនវិស័យជលផលកម្ពុជា
ប្រកបដោយចីរភាព និងបរិយាប័ន្ន៖ ផ្នែកនេសាទ
(CAPFISH-Capture)

របាយការណ៍ស្ថិតិស្តីពី

ការវាយតម្លៃផលនេសាទទឹកសាបក្នុងប្រទេសកម្ពុជា
ខែកក្កដា ឆ្នាំ២០២៣

ចងក្រងដោយ៖ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប


ឧបត្ថម្ភគាំទ្រដោយ សភាពអឺរ៉ុប
ACA/២០១៨/០៤១-៤៦៦ និង ACA/២០១៩/០៤១-៥៩៤

១. សេចក្តីផ្តើម

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFReDI) ក្រោមជំនួយបច្ចេកទេសកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ននៃអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO CAPFISH) ក្រោមការគាំទ្រថវិការបស់សហភាពអឺរ៉ុប (EU) កំពុងអនុវត្តការវាយតម្លៃផលចាប់តាមបែបវិទ្យាសាស្ត្រ ដោយប្រើប្រាស់វិធីសាស្ត្រនៃការសម្ភាសន៍តាមបែបរំលឹកឡើងវិញអំពីផលនេសាទទឹកសាបប្រចាំខែក្នុងប្រទេសកម្ពុជា។ គោលបំណងនៃការវាយតម្លៃនេះ គឺដើម្បីទទួលបានព័ត៌មានកាន់តែប្រសើរអំពីផលនេសាទនិងសមត្ថភាពនេសាទដោយគ្រួសារអ្នកនេសាទខ្នាតតូចក្នុងប្រទេសកម្ពុជា និងបង្កើតវិធីសាស្ត្រតាមដានផលនេសាទមួយ ដើម្បីនិរន្តរភាពនៃការអនុវត្តការវាយតម្លៃផលនេសាទទឹកសាបដល់ខណ្ឌរដ្ឋបាលជលផលថ្នាក់ខេត្តនាថ្ងៃអនាគត ក្រោមការគាំទ្របច្ចេកទេសដោយ IFReDI។ របាយការណ៍ស្ថិតិនេះជាការវិភាគបឋម ដោយផ្អែកលើទិន្នន័យប្រមូលបាន និងផ្ដោតលើសូចនាករចម្បងៗ ដែលមានកំណត់ក្នុងការសម្ភាសន៍វាយតម្លៃផលនេសាទ។ ការវិភាគទូលំទូលាយជាងនេះនឹងមានបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ។

២. វិធីសាស្ត្រនៃការប្រមូលនិងវិភាគទិន្នន័យ

ការពិពណ៌នាអំពីវិធីសាស្ត្រវាយតម្លៃផលនេសាទទឹកសាបអាចរកបានតាមរយៈ រដ្ឋបាលជលផល (FIA) ឆ្នាំ២០២១៖ ឯកសារណែនាំការវាយតម្លៃផលនេសាទទឹកសាបតាមបែបវិទ្យាសាស្ត្រក្នុងប្រទេសកម្ពុជា ប្រើការសម្ភាសន៍បែបរំលឹកឡើងវិញ ចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល រាជធានីភ្នំពេញ ប្រទេសកម្ពុជា ៤៧ទំព័រ។



ការប៉ាន់ប្រមាណផលនេសាទសរុបនៅក្នុងរបាយការណ៍នេះ ធ្វើការគណនាដោយប្រើសមាមាត្រគ្រួសារនេសាទ តាមរយៈការជ្រើសរើសគ្រួសារនេសាទដោយចៃដន្យនៅក្នុងការសម្ភាសន៍ជ្រើសរើសគ្រួសារនេសាទ។ លទ្ធផលបានពីការគណនានេះតំណាងអោយសមាមាត្រគ្រួសារនេសាទតាមតំបន់នេសាទនីមួយៗ។ ការប៉ាន់ប្រមាណចំនួនគ្រួសារអ្នកនេសាទសរុបតាមតំបន់នេសាទនីមួយៗ គឺយកចំនួនសមាមាត្រតំណាងគ្រួសារតាមតំបន់នេសាទធ្វើប្រមាណវិធីនឹងចំនួនគ្រួសារសរុបនៅទីជនបទក្នុងតំបន់នេសាទនោះ ដែលផ្អែកលើទិន្នន័យជំរឿនប្រជាជននៃវិទ្យាស្ថានជាតិស្ថិតិ (NIS 2019)។ មេគុណនៃការនេសាទសកម្មត្រូវបានប៉ាន់ប្រមាណចេញពីសមាមាត្រនៃគ្រួសារ ដែលរាយការណ៍ថាមានធ្វើនេសាទនៅក្នុងការសម្ភាសន៍តាមដានផលចាប់តាមគ្រួសារ។

ការប៉ាន់ប្រមាណសមត្ថភាពចាប់ក្នុងមួយខ្នាតឯកតា (CPUE) គឺជាតម្លៃមធ្យម (mean) នៃផលនេសាទតាមគ្រួសារអ្នកនេសាទប្រចាំថ្ងៃនិងប្រចាំខែ ដែលត្រូវគេប្រើសម្រាប់ការគណនាផលនេសាទសរុប រួមជាមួយនឹងការបង្ហាញស្តង់ដារលំអៀងប្រៀបធៀប (ε%)។ តម្លៃ ε% ត្រូវបានប្រើដើម្បីចង្អុលបង្ហាញអំពីភាពត្រឹមត្រូវបែបស្ថិតិនៃការប៉ាន់ប្រមាណ។

ប្រសិនបើតម្លៃ ៩% ខ្ពស់ជាង ៣០% គឺបង្ហាញពីកម្រិតមិនត្រឹមត្រូវតាមបែបស្ថិតិ^១ ខ្ពស់ខ្លាំង លទ្ធផលនេះអាចបណ្តាលមកពីបម្រែបម្រួលទិន្នន័យខ្ពស់ រឺក៏មកពីទំហំសំណាកទាប។ តម្លៃ ៩% ខ្ពស់បែបនេះមិនអាចប្រើតំណាងអោយតម្លៃពិតនៃផលនេសាទមធ្យមបានឡើយ ហើយតម្លៃ ៩% មានចង្អុលបង្ហាញយ៉ាងច្បាស់នៅក្នុងតារាងក្នុងរបាយការណ៍នេះ។

ក្នុងតារាងបង្ហាញពីសមាមាត្រផលនេសាទតាមជម្រកនិងឧបករណ៍នេសាទ ចំពោះផលនេសាទមធ្យមប្រចាំថ្ងៃតាមជម្រកឬតាមឧបករណ៍នេសាទ (CPUE) គឺមិនមានបញ្ចូលនៅក្នុងរបាយការណ៍នេះទេ។ ទិន្នន័យដែលបានបង្ហាញនេះមានការបម្រែបម្រួលខ្ពស់ខ្លាំងក្នុងការធ្វើការប៉ាន់ប្រមាណផលចាប់ប្រចាំខែអោយបានត្រឹមត្រូវតាមបែបស្ថិតិ ហើយមិនអាចរំពឹងថាទទួលបានគណនាតំណាងអោយតម្លៃ CPUE ពិតប្រាកដបានឡើយដោយសារចំនួននៃការអង្កេតមានចំនួនទាប។ ប្រភេទនៃការគណនានេះនឹងមានដាក់បញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើមានចំនួនសង្កេតលើឧបករណ៍/ទីជម្រកសមស្រប ដែលផ្តល់ភាពត្រឹមត្រូវបែបស្ថិតិខ្ពស់គ្រប់គ្រាន់។

៣. លទ្ធផល

តារាងទី១. ចំនួនគ្រួសារអ្នកនេសាទជ្រើសរើសដោយចៃដន្យគ្របដណ្តប់ដោយការសម្ភាសន៍ និងសមាមាត្រនៃក្រុមគ្រួសារគោលដៅតាមតំបន់នេសាទសម្រាប់ខែកក្កដា ឆ្នាំ២០២៣

តំបន់នេសាទ	ភូមិ	ក្រុមគ្រួសារ		
		ចំនួន	ទិសដៅ	សមាមាត្រ
ឆ្នេរ	3	45	45	100.0%
ទំនាបលិចទឹក	17	258	255	101.2%
ខ្ពង់រាប	6	89	90	98.9%
ទន្លេសាប	10	149	150	99.3%
ភ្នំ	20	294	300	98.0%
សរុបរួម	56	835	840	99.4%

តារាងទី២. ផលនេសាទមធ្យមប្រចាំថ្ងៃ (CPUE) តាមគ្រួសារអ្នកនេសាទ រួមនឹងគម្លាតស្តង់ដារ (SD) ស្តង់ដារលំអៀងប្រៀបធៀប (៩%)

តំបន់នេសាទ	គ្រួសារនេសាទសកម្ម	ផលនេសាទប្រចាំថ្ងៃតាមគ្រួសារ (គ.ក្រ)	SD	៩%
ឆ្នេរ	22	2.61	1.72	14.0%
ទំនាបលិចទឹក	77	3.50	2.95	9.6%
ខ្ពង់រាប	131	3.64	4.37	10.5%
ទន្លេសាប	151	5.64	10.22	14.7%
ភ្នំ	46	2.80	1.94	10.2%

^១សម្រាប់របាយការណ៍ស្ថិតិជាតិ គោលការណ៍ Rule of Thumb កំណត់ថាប្រសិនបើតម្លៃ ៩% ខ្ពស់ជាង ៣០% គេមិនគួររាយការណ៍ចំនួនមធ្យមនោះទេ ហើយគេរាយការណ៍តែតម្លៃណា ដែលមានតម្លៃ ៩% ទាបជាង ២៥% ដែលជាតម្លៃមានសុពលភាពបែបស្ថិតិ។ របាយការណ៍នេះដាក់បញ្ចូលតម្លៃប៉ាន់ប្រមាណទាំងអស់ ដោយមានរួមបញ្ចូលតម្លៃ ៩% ដើម្បីចង្អុលបង្ហាញអំពីភាពត្រឹមត្រូវបែបស្ថិតិដល់តម្លៃប៉ាន់ប្រមាណ។

សរុបរួម	427	4.18	6.78	7.8%
---------	-----	------	------	------

ផលនេសាទមធ្យមប្រចាំថ្ងៃត្រូវបានគណនាដោយផ្អែកលើផលនេសាទនិងថ្ងៃធ្វើនេសាទដែលបានរាយការណ៍ក្នុងរយៈពេល៥ថ្ងៃ ដោយមាន SD ជាគម្លាតស្តង់ដារ; ៩% ជាស្តង់ដារលំអៀងប្រៀបធៀប។

តារាងទី៣. ផលនេសាទមធ្យមប្រចាំខែ តាមគ្រួសារអ្នកនេសាទ រួមនឹងសមាមាត្រនៃគ្រួសារនេសាទសកម្ម គម្លាតស្តង់ដារ (SD) ស្តង់ដារលំអៀងប្រៀបធៀប (៩%) និងផលនេសាទសរុបប៉ាន់ប្រមាណតាមតំបន់នេសាទ

តំបន់នេសាទ	% គ្រួសារនេសាទសកម្ម	ផលចាប់ប្រចាំខែតាមគ្រួសារនេសាទ (គ.ក្រ)	SD	៩%	ផលចាប់សរុប (តោន)	ការរួមចំណែក (%)
ឆ្នេរ	49%	31.69	4.62	18.7%	958	2.2%
ទំនាបលិចទឹក	44%	48.75	10.74	12.4%	13,094	29.6%
ខ្ពង់រាប	64%	91.47	23.59	15.9%	5,687	12.9%
ទន្លេសាប	51%	110.84	41.81	18.4%	21,672	49.0%
ភ្នំ	52%	46.70	6.86	13.0%	3,171	7.2%
ផលនេសាទប៉ាន់ប្រមាណសរុប (តោន)					44,582	

SD ជាគម្លាតស្តង់ដារ (៩%) ជាស្តង់ដារលំអៀងប្រៀបធៀប

តារាងទី៤. សមាមាត្រនៃថ្ងៃធ្វើនេសាទដោយមនុស្សពេញវ័យ កុមារ និងតាមភេទ

តំបន់នេសាទ	មនុស្សពេញវ័យ-ស្រី	មនុស្សពេញវ័យ-បុរស	ក្មេង-ស្រី	ក្មេង-បុរស
ឆ្នេរ	4.7%	69.8%	4.7%	27.9%
ទំនាបលិចទឹក	6.5%	95.7%	0.0%	1.6%
ខ្ពង់រាប	7.6%	69.8%	0.0%	0.0%
ទន្លេសាប	13.5%	86.3%	0.2%	6.5%
ភ្នំ	0.0%	96.0%	0.0%	0.8%
សរុបរួម	8.7%	83.4%	0.3%	3.9%


ការចូលរួមអតិបរមាតាមក្រុមភេទនិងអាយុគឺ ១០០% នៅតាមតំបន់នេសាទនីមួយៗ ក្នុងករណីពួកគេធ្វើនេសាទគ្រប់ថ្ងៃនេសាទដែលបានរាយការណ៍ ការសរុបតាមតំបន់នេសាទនីមួយៗ អាចលើសពី ១០០%។

តារាងទី៥. ផលនេសាទ (គ.ក្រ) និងសមាមាត្រផលនេសាទ តាមប្រភេទទូកនេសាទសំខាន់ៗ និងតាមតំបន់នេសាទ

តំបន់នេសាទ	ផលនេសាទ (គ.ក្រ)	មិនប្រើទូក	ទូកមានម៉ាស៊ីន	ទូកគ្មានម៉ាស៊ីន
ឆ្នេរ	103.8	83.1%	0.0%	16.9%
ទំនាបលិចទឹក	681.6	65.5%	23.8%	10.7%
ខ្ពង់រាប	1,088.3	6.0%	92.2%	1.7%

ទន្លេសាប	2,203.0	19.1%	74.6%	6.3%
ភ្នំ	289.8	49.4%	11.5%	39.1%
សរុបរួម	4,366.4	26.6%	65.1%	8.3%

បរិមាណសមាមាត្រទាំងនេះ គឺផ្អែកលើទម្ងន់ផលនេសាទរួមតាមប្រភេទទឹកសំខាន់ៗ តាមតំបន់នេសាទ ដោយមិនផ្អែកលើផលចាប់សរុប^២



ក្រាហ្វិកទី១. ការរួមចំណែកនៃប្រភេទទឹកនេសាទសំខាន់ៗទៅនឹងផលនេសាទសរុប


តារាងទី៦. សមាមាត្រ និងផលនេសាទរាយការណ៍តាមទីជម្រក សម្រាប់ផលនេសាទបានពីទីជម្រកតែ១ តាមតំបន់នេសាទ

ទីជម្រកនេសាទ	ឆ្នេរ	ទំនាបលិចទឹក	ខ្ពង់រាប	ទន្លេសាប	ភ្នំ	សរុបរួម
ផ្លូវទឹកនានា(ស្ទឹង)ហូរចូលបឹងទន្លេសាប	0.0%	17.9%	0.0%	71.8%	0.0%	39.8%
ដងទន្លេមេគង្គ	0.0%	5.1%	82.9%	0.1%	11.7%	23.5%
ទំនាបលិចទឹក: វាលស្រែ (ទឹកភ្លៀង)	43.7%	32.8%	2.0%	2.5%	41.5%	9.5%
ទំនាបលិចទឹក: បឹងនិងត្រពាំង	0.0%	16.1%	0.7%	7.4%	24.0%	7.6%
ដៃទន្លេសំខាន់ៗ	0.0%	8.0%	10.6%	0.0%	16.9%	4.8%
អូរ	0.0%	12.3%	3.3%	3.5%	0.0%	4.6%
ស្ទឹង	35.9%	1.0%	0.0%	6.0%	5.9%	4.2%
អាងស្តុកទឹក	1.6%	2.5%	0.0%	5.5%	0.0%	3.3%

^២ នេះជាវិធីស្តង់ដារក្នុងការគណនា ប៉ុន្តែវិធីគណនានេះមិនអនុវត្តសម្រាប់ផលនេសាទតាមទីជម្រកនិងឧបករណ៍ទេ ដោយសារវាមានភាពស្មុគស្មាញ ដោយថ្ងៃនេសាទ ដែលរាយការណ៍ ផលនេសាទបានចាប់ពីទីជម្រកច្រើនជាង១ ឬចាប់ដោយឧបករណ៍ច្រើនជាង១។

ទីជម្រកនេសាទ	ឆ្នេរ	ទំនាបលិចទឹក	ខ្ពង់រាប	ទន្លេសាប	ភ្នំ	សរុបរួម
មិនមានបញ្ជាក់ទីជម្រក	0.0%	0.0%	0.0%	2.4%	0.0%	1.2%
ប្រឡាយធារាសាស្ត្រ	18.8%	1.7%	0.3%	0.6%	0.0%	1.0%
ទំនាបលិចទឹក: វាលស្រែ (ទឹកជំនន់)	0.0%	2.1%	0.3%	0.2%	0.0%	0.5%
ទំនាបលិចទឹក: ព្រៃលិចទឹក	0.0%	0.4%	0.0%	0.0%	0.0%	0.1%
វាលកក់តាមរដូវ	0.0%	0.1%	0.0%	0.0%	0.0%	0.02%
សរុបរួម (គ.ក្រ)	116.2	918.2	1,448.2	2,789.4	358.0	5,630.1

ផលនេសាទខាងលើរាប់បញ្ចូលតែថ្ងៃនេសាទណាដែលបានធ្វើនេសាទមួយទីជម្រកប៉ុណ្ណោះ។




ក្រាហ្វិកទី២. ការរួមចំណែកនៃទីជម្រកទៅនឹងផលនេសាទសរុប និងសមាមាត្រនៃផលនេសាទពីតំបន់ទំនាបលិចទឹក

តារាងទី៧. សមាមាត្រ និងផលនេសាទតាមឧបករណ៍នេសាទ សម្រាប់ថ្ងៃនេសាទប្រើ ១ឧបករណ៍នេសាទតាមតំបន់នេសាទ

ឧបករណ៍នេសាទ	តំបន់ឆ្នេរ	តំបន់ទំនាបលិចទឹក	តំបន់ខ្ពង់រាប	តំបន់ទន្លេសាប	តំបន់ភ្នំ	សរុបរួម
មងកាំង	7.3%	9.2%	64.2%	21.8%	26.8%	33.2%
អ្នន	0.0%	10.7%	0.0%	32.2%	0.0%	18.1%
មងបណ្តែត	25.9%	32.4%	17.9%	8.4%	14.5%	14.6%
លប (តូច)	7.8%	23.6%	10.9%	13.6%	14.2%	13.8%
ថ្លង	0.0%	0.0%	0.0%	12.7%	0.0%	6.7%
សំណាញ់	16.3%	8.3%	1.2%	4.9%	14.8%	4.8%
ចាប់ដោយដៃ	41.1%	2.0%	0.1%	2.4%	3.8%	2.6%
ស្នូ/សម/ច្បាប់	0.0%	7.2%	1.7%	0.1%	0.0%	1.4%

ឧបករណ៍នេសាទ	តំបន់ឆ្នេរ	តំបន់ទំនាបលិចទឹក	តំបន់ខ្ពង់រាប	តំបន់ទន្លេសាប	តំបន់ភ្នំ	សរុបរួម
លប (ជំ)	0.0%	3.6%	0.7%	1.0%	6.7%	1.4%
ឧបករណ៍ផ្សេងទៀត	0.0%	0.4%	0.0%	0.8%	17.4%	1.0%
សន្ទូចរាយ	0.0%	0.0%	0.2%	1.3%	0.0%	0.8%
សន្ទូច	0.0%	0.3%	2.1%	0.0%	0.0%	0.7%
ស៊ែយ៉ុន	1.5%	2.3%	0.8%	0.2%	0.0%	0.6%
សន្ទូចបង្ក្រែ/បង្កង់/វ៉ាត់	0.0%	0.0%	0.0%	0.5%	0.7%	0.3%
ឈើប	0.0%	0.0%	0.0%	0.0%	1.2%	0.04%
សរុបរួម (គ.ក្រ)	116.2	772.0	1,594.4	2,789.4	358.0	5,630.1

ផលនេសាទខាងលើរាប់បញ្ចូលតែថ្ងៃនេសាទណាដែលប្រើ ១ឧបករណ៍នេសាទ លទ្ធផលនេះធ្វើអោយផលនេសាទសរុបក្នុងតារាងខាងលើខុសគ្នាពី ផលនេសាទរាយការណ៍តាមទីជម្រក។




ក្រាហ្វិកទី៣. ការរួមចំណែកនៃការនេសាទដោយឧបករណ៍នេសាទតែ១ទៅនឹងផលនេសាទសរុប

តារាងទី៨. ទម្ងន់ និងសមាមាត្រនៃការប្រើប្រាស់ផលនេសាទរាយការណ៍តាមតំបន់នេសាទ

តំបន់នេសាទ	លក់ គ.ក្រ	%លក់	បរិភោគ គ.ក្រ	% បរិភោគ	ការប្រើប្រាស់ផ្សេងទៀត គ.ក្រ	% ការប្រើប្រាស់ផ្សេងទៀត
ឆ្នេរ	54.0	1.6%	60.2	4.2%	2.0	0.3%
ទំនាបលិចទឹក	496.5	14.3%	180.0	12.6%	95.5	13.0%
ខ្ពង់រាប	580.8	16.8%	581.5	40.6%	432.1	58.9%
ទន្លេសាប	2,171.9	62.7%	425.5	29.7%	192.0	26.2%

ឆ្នាំ	162.1	4.7%	184.3	12.9%	11.6	1.6%
សរុប	3,465.3	61.6%	1,431.6	25.4%	733.2	13.0%



ក្រាហ្វិកទី៤. ការបំបែកចំណែករវាងត្រី វ៉ែត្រូផ្សេងៗ ទៀត និងវ៉ែត្រូជាតិ ទៅនឹងផលនេសាទ

តារាងទី៩. ផលនេសាទនៃប្រភេទដែលនេសាទបានច្រើនជាងគេទាំង ១៥ តាមទម្ងន់ តាមគ្រួសារ ជាមួយនឹងទម្ងន់ និងសមាមាត្រនៃផលនេសាទ តាមប្រភេទនិងក្រុមប្រភេទ

ល.រ	ឈ្មោះវិទ្យាសាស្ត្រ	ឈ្មោះជាភាសាខ្មែរ	ផលនេសាទ (គ.ក្រ)	ការបំបែកចំណែកនៃផលនេសាទ	
				%ផលនេសាទ	%បូករយោង
1	<i>Puntioplites proctozysron</i>	ត្រីច្រកែង	914.8	16.2%	16.2%
2	<i>Henicorhynchus siamensis</i>	ត្រីរៀលតុប	393.8	7.0%	23.2%
3	Small mixed shrimps	កំពឹសចម្រុះ	359.9	6.4%	29.6%
4	<i>Mystus mysticetus</i>	ត្រីកញ្ចុះឆ្មុត	336.7	6.0%	35.6%
5	<i>Channa striata</i>	ត្រីវ៉ែត/ផ្នក់	235.1	4.2%	39.8%
6	<i>Hypsibarbus malcolmi</i>	ត្រីឆ្អិនមូល	212.4	3.8%	43.6%
7	<i>Henicorhynchus lobatus</i>	ត្រីរៀលអង្កាម	192.0	3.4%	47.0%
8	<i>Somanniathelphusa sp.</i>	ក្តាមស្រែ	186.4	3.3%	50.3%
9	<i>Osteochilus lini</i>	ត្រីក្រុស	185.9	3.3%	53.6%
10	<i>Mystus singaringan</i>	ត្រីកញ្ចុះបាយស	173.1	3.1%	56.7%
11	<i>Anabas testudineus</i>	ត្រីក្រាញ់	142.2	2.5%	59.2%
12	<i>Polynemus longipectoralis</i>	កំព្រាម	126.0	2.2%	61.4%
13	<i>Cyclocheilichthys enoplos</i>	ត្រីឆ្កែក	125.9	2.2%	63.7%

14	<i>Hemibagrus spilopterus</i>	ត្រីឆ្មាំង	110.0	2.0%	65.6%
15	<i>Barbonymus gonionotus</i>	ត្រីឆ្អិនប្រាក់	107.3	1.9%	67.5%
16	Other	ផ្សេងទៀត	1828.6	32.5%	
ផលនេសាទសរុប (គ.ក្រ)			5630.1		

តារាងទី១០. បរិមាណលក់នៃប្រភេទដែលនេសាទបានច្រើនជាងគេទាំង ១៥ **តាមតម្លៃ** (១០០០រៀល) ដោយសមាមាត្រនៃតម្លៃ និងថ្លៃជាមធ្យម តាមប្រភេទ និងក្រុមប្រភេទ

ល.រ	ឈ្មោះវិទ្យាសាស្ត្រ	ឈ្មោះជាភាសាខ្មែរ	តម្លៃ (១០០០រៀល)	%តម្លៃ	ថ្លៃ (រៀល/គ.ក្រ)
1	<i>Puntioplites proctozysron</i>	ត្រីច្រកែង	2,854.5	14.6%	7,075
2	<i>Mystus mysticetus</i>	ត្រីកញ្ចុះឆ្មុត	2,230.8	11.4%	7,525
3	<i>Mystus singaringan</i>	ត្រីកញ្ចុះបាយស	1,402.8	7.2%	6,750
4	<i>Henicorhynchus siamensis</i>	ត្រីរៀលតុប	1,005.8	5.1%	6,400
5	<i>Channa striata</i>	ត្រីវីស/ផ្ទុក់	880.9	4.5%	11,100
6	<i>Hemibagrus spilopterus</i>	ត្រីឆ្មាំង	845.1	4.3%	11,025
7	<i>Cyclocheilichthys enoplos</i>	ត្រីឆ្កែក	591.5	3.0%	7,350
8	<i>Barbonymus gonionotus</i>	ត្រីឆ្អិនប្រាក់	581.8	3.0%	8,375
9	<i>Hypsibarbus malcolmi</i>	ត្រីឆ្អិនមូល	568.0	2.9%	5,050
10	<i>Osteochilus lini</i>	ត្រីក្រស	547.7	2.8%	5,725
11	<i>Syncrossus helodes</i>	ត្រីកញ្ចក់ឆ្មុត	517.0	2.6%	7,400
12	<i>Boesemania microlepis</i>	ត្រីប្រម៉ា	501.3	2.6%	9,375
13	<i>Polynemus longipectoralis</i>	កំព្រាម	442.0	2.3%	4,000
14	<i>Mystus Bocourti</i>	ត្រីកញ្ចុះក្តោង	415.0	2.1%	11,500
15	<i>Macrogathus siamensis</i>	ត្រីឆ្មុញ	409.3	2.1%	13,900
16	Other species	ប្រភេទផ្សេងទៀត	5,824.6	29.7%	
តម្លៃសរុប (១០០០រៀល)			19,618.1		

ថ្ងៃទី២៨ ខែសីហា ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤

បានឃើញ

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា

ប្រធានរដ្ឋបាលជលផល និងជាប្រធានកម្មវិធី CAPFISH-Capture

ថ្ងៃទី២៨ ខែសីហា ឆ្នាំរោង ឆស័ក ព.ស.២៥៦៨

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤

ហត្ថលេខា

បណ្ឌិត ហេង គង់



ពុំ សុខា